

ក្រសួងអប់រំនៃទីក្រុងហ្សឺណែវដែលហ្ស៊ា

សេចក្តីណែនាំអំពីការចុះឈ្មោះចូលរៀន

សេចក្តីសង្ខេប

នៅពេលណាសិស្សដាក់ពាក្យសុំចូលរៀននៅសាលាណាមួយ សាលានោះត្រូវទទួលខុសត្រូវក្នុងការបំពេញការចុះឈ្មោះ បើសិនជាសិស្សនោះរស់នៅក្នុងតំបន់របស់សាលា ឬ ត្រូវផ្តល់ព័ត៌មានជាក់លាក់យ៉ាងឆាប់រហ័ស ថាតើសាលាមួយណាដែលសិស្សនោះគប្បីដាក់ពាក្យសុំចូលរៀន។

សិស្សដែលរស់នៅក្នុងតំបន់ មានសិទ្ធិតាមផ្លូវច្បាប់អាចនៅរៀនរហូតដល់អាយុ១២ឆ្នាំ លើកលែងតែសិស្សដែលបានបញ្ចប់ការសិក្សា ឬ ត្រូវបានគេបណ្តេញចេញពីសាលា។ តាមច្បាប់នេះ សិស្សណាដែលចង់ត្រឡប់មករៀនវិញ សាលាត្រូវអនុញ្ញាតឲ្យចុះឈ្មោះ ឬ ចុះឈ្មោះឡើងវិញឲ្យរៀននៅក្នុងថ្នាក់ពេលថ្ងៃ ធម្មតា។

នីតិវិធី

នីតិវិធីដូចតទៅនេះ មានប្រសិទ្ធភាពភ្លាមៗក្នុងការជំនួស នីតិវិធី និង ការអនុវត្តន៍ កន្លងមក ដែលទាក់ទងនឹងវិធីសាស្ត្រចុះឈ្មោះសិស្សឲ្យចូលរៀននៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំនៃទីក្រុងហ្សឺណែវដែលហ្ស៊ា។

ក្រូវអនុញ្ញាតឲ្យក្មេងចូលរៀននៅសាលា នៅថ្ងៃបន្ទាប់ពីថ្ងៃដែលក្មេងបានមកចុះឈ្មោះសុំចូលរៀន និង នៅគ្រប់ករណីទាំងអស់ គឺក្នុងរយៈពេលប្រាំ (៥) ថ្ងៃ នៃថ្ងៃធ្វើការ ក្រោយពីពេលដែលក្រសួងអប់រំបានទទួលឯកសារដែលត្រូវការទាំងអស់រួចហើយ 22 Pa. Code §11.11(b)។

ព័ត៌មានដែលគេស្នើសុំ

គឺជាផ្នែកមួយក្នុងការខិតខំប្រឹងប្រែងរបស់ក្រសួង ដើម្បីរក្សាសុវត្ថិភាពសម្រាប់សិស្សានុសិស្ស សាលាអាចស្នើសុំព័ត៌មានដូចតទៅនេះ៖

- ច្បាប់ចម្លងនៃអត្តសញ្ញាណប័ណ្ណដែលមានរូបថត របស់មាតាបិតា/អាណាព្យាបាល នៅពេលចុះឈ្មោះ។ ច្បាប់ចម្លងនេះនឹងរក្សាទុកជាឯកសារ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់បុគ្គលដែលមានសិទ្ធិនាំក្មេង ពី និង មក សាលា។
- ជាបន្ថែមទៀត សាលាអាចស្នើសុំព័ត៌មានអំពី សុខភាព និង ការពិនិត្យរាងកាយ វត្តមានអវត្តមាន កម្មវិធីអប់រំសម្រាប់សិស្សម្នាក់ៗ (IEP) និង ឯកសារអំពីការអប់រំពិសេសផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាឲ្យគេចាត់តាំងសិស្សឲ្យរៀននៅ កម្រិតថ្នាក់/ថ្នាក់រៀន ដែលអាចទទួលជំនួយទៅតាមកម្រិតដែលស័ក្តិសម។

សូមកត់សម្គាល់៖ ទោះបីជាសាលាអាចស្នើសុំព័ត៌មានណាមួយដូចខាងលើនេះ គេមិនតម្រូវឲ្យមានព័ត៌មាននេះដើម្បី ការចុះឈ្មោះ ឬ ការអនុញ្ញាតឲ្យក្មេងចូលរៀន ហើយគេមិនអាចពន្យារពេលនៃ ការចុះឈ្មោះ ឬ ការចូលរៀន របស់ក្មេង រហូតដល់ពេលបានទទួលឯកសារទាំងនេះនោះទេ។ សាលាអាចបន្តការស្នើសុំព័ត៌មានទាំងនេះពី មាតាបិតា/អាណាព្យាបាល ក្រោយពេលដែលគេចុះឈ្មោះឲ្យក្មេងចូលរៀននៅសាលា រួចហើយ។

ឯកសារដែលតម្រូវឲ្យមាន

- ១) ភស្តុតាងបញ្ជាក់ពីអាយុរបស់ក្មេង (តម្រូវឲ្យមានឯកសារមួយ ក្នុងចំណោមឯកសារទាំងនេះ)
ឯកសារដែលអាចទទួលស្គាល់ រួមមាន (តទៅនេះគឺជាឧទាហរណ៍ មិនមែនជាបញ្ជីបញ្ជាក់ពីឯកសារទាំងអស់ទេ)៖

ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វា

សេចក្តីណែនាំអំពីការចុះឈ្មោះចូលរៀន

- ច្បាប់ដើមនៃសំបុត្រកំណើតរបស់ក្មេង
- ច្បាប់ចម្លងនៃសំបុត្រកំណើតរបស់ក្មេងដែលមានបោះត្រាបញ្ជាក់
- លិខិតឆ្លងដែនរបស់ក្មេង ដែលមានសុពលភាព
- ច្បាប់ដើមនៃសំបុត្រលាងបាប ដែលមានបញ្ជាក់ពីថ្ងៃកំណើតរបស់ក្មេង
- ច្បាប់ចម្លងនៃសំបុត្រលាងបាប – មានបោះត្រាបញ្ជាក់ ឬ ដែលគេទទួលស្គាល់ ហើយ មានថ្ងៃកំណើតរបស់ក្មេង
- លិខិតបញ្ជាក់អំពីថ្ងៃកំណើត មាតាបិតា ឬ សាច់ញាតិដទៃទៀត ត្រូវមានបោះត្រាបញ្ជាក់
- សំណុំឯកសារសាលាពីមុន ដែលបង្ហាញពីថ្ងៃកំណើត

២) សំណុំឯកសារពីការចាក់ថ្នាំបង្ការរោគ (តម្រូវឲ្យមានឯកសារមួយ ក្នុងចំណោមឯកសារទាំងនេះ)

ឯកសារដែលគេទទួលស្គាល់មាន៖

- ឯកសារចាក់ថ្នាំបង្ការរោគរបស់ក្មេង
- លិខិតបញ្ជាក់ ពីក្រសួងអប់រំចាស់ ឬ ពីការិយាល័យវេជ្ជសាស្ត្រ ថាការចាក់ថ្នាំបង្ការរោគដែលត្រូវការ បានចាក់រួចហើយ ឬថ្នាំដែលត្រូវចាក់ច្រើនម្តង កំពុងតែចាក់ជាបន្តបន្ទាប់
- ការបញ្ជាក់តាមពាក្យសម្តី ពីក្រសួងអប់រំចាស់ ឬពីការិយាល័យវេជ្ជសាស្ត្រ ថាការចាក់ថ្នាំបង្ការរោគដែលត្រូវការ បានចាក់រួចរាល់ហើយនឹងផ្តល់ឯកសារតាមក្រោយ។

ការលើកលែងពីការចាក់ថ្នាំបង្ការរោគ

(ក) ការលើកលែងផ្នែកវេជ្ជសាស្ត្រ។ ក្មេងមិនបាច់ចាក់ថ្នាំបង្ការ រោគទេ បើសិនជាគ្រូពេទ្យ ឬអ្នកតំណាងរបស់គ្រូពេទ្យ ផ្តល់លិខិតបញ្ជាក់ថា ការចាក់ថ្នាំបង្ការរោគអាចធ្វើឲ្យខូចសុខភាពរបស់ក្មេង។ នៅពេលគ្រូពេទ្យសម្រេចថា ការចាក់ថ្នាំបង្ការរោគលែងប៉ះពាល់សុខភាពរបស់ក្មេងទៀតហើយ ក្មេងត្រូវតែចាក់ថ្នាំបង្ការរោគ តាមជំពូកនៃច្បាប់នេះ។

(ខ) ការលើកលែងដោយមូលហេតុសាសនា។ ក្មេងមិនបាច់ចាក់ថ្នាំបង្ការរោគទេ បើសិនជាមាតាបិតា ឬអាណាព្យាបាល ឬក្មេងដែលសិទ្ធិរស់នៅដោយឯករាជ្យ ជំទាស់តាមរយៈការសរសេរជាលាយលក្ខណ៍អក្សរ ចំពោះការចាក់ថ្នាំបង្ការរោគ ដោយមូលហេតុសាសនា ឬ ដោយសារជំនឿនៃសីលធម៌យ៉ាងមុតមាំ ដែលស្រដៀងគ្នានឹងជំនឿសាសនាដែរ។

សូមកត់សម្គាល់៖ បើសិនជាសិស្សទើបនឹងចាប់ផ្តើមចាក់ថ្នាំ បង្ការរោគដែលត្រូវការចាក់ជាច្រើនម្តង តាមប្រភេទនីមួយៗ ពួកគេអាចចុះឈ្មោះឲ្យរៀនបាន។ សិស្សត្រូវតែបន្តការចាក់ថ្នាំ និងឲ្យបានទាន់ពេលវេលា (ឧទាហរណ៍ សិស្សទើបនឹងចាក់ថ្នាំលើកទីមួយ ហើយពួកគេនឹងទទួលបានការចាក់ថ្នាំលើកទីពីរក្នុងកំឡុងពេលសាមសិបថ្ងៃ ចាប់ពីថ្ងៃចាក់លើកទីមួយរួច)។ សូមចុចត្រង់នេះ ដើម្បីមើលអំពីការតម្រូវឲ្យចាក់ថ្នាំបង្ការរោគសម្រាប់ពេលចូលរៀន របស់ក្រសួងសុខាភិបាលនៃទីក្រុងហ្វីឡាដែលហ្វា ផ្នែកកម្មវិធីការពារជម្ងឺ និងការចាក់ថ្នាំបង្ការរោគ។

៣) ភស្តុតាងបញ្ជាក់អំពីអាស័យដ្ឋាន (ត្រូវការតែឯកសារពីរ (២) ក្នុងចំណោមឯកសារដែលមានដូចខាងក្រោមនេះ)

ឯកសារដែលគេទទួលស្គាល់មាន៖ សាលាត្រូវចេះបត់បែន ក្នុងការបញ្ជាក់ពីអាស័យដ្ឋានរស់នៅ ហើយត្រូវពិចារណាថាតើព័ត៌មានអ្វីដែលសមហេតុសមផល ទៅតាមស្ថានភាពរបស់ក្រុមគ្រួសារ។

ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វា

សេចក្តីណែនាំអំពីការចុះឈ្មោះចូលរៀន

- | | |
|---|--|
| <p>១. ប័ណ្ណកម្មសិទ្ធិ</p> <p>២. សំបុត្រកាត់ឈ្មោះផ្ទះ</p> <p>៣. សំបុត្របង់ថ្លៃ (ភ្លើង ហ្គែស ខ្សែកាប ទូរស័ព្ទ) ថ្មីៗ</p> <p>៤. វិក្កយបត្របង់ពន្ធផ្ទះ ថ្មីៗ</p> <p>៥. ប័ណ្ណបើកបរ ឬប័ណ្ណផ្លាស់ប្តូរទីលំនៅ ដែលមានអាស័យដ្ឋានបច្ចុប្បន្ន</p> <p>៦. លិខិតពី ការិយាល័យសុស្ស្យលំនៅឋាន ដែលមានអាស័យដ្ឋានបច្ចុប្បន្ន</p> <p>៧. លិខិតពី ការិយាល័យផ្តល់ប្រាក់ជំនួយ ដែលមានអាស័យដ្ឋានបច្ចុប្បន្ន</p> <p>៨. គេទទួលស្គាល់លិខិតពី អ្នកចិញ្ចឹមក្មេង/មើលថែក្មេង និងអង្គការ DHS សម្រាប់ការចុះឈ្មោះរៀន នៅពេលដែលសិស្សស្ថិតនៅក្រោមការមើលថែរបស់អង្គការ ចិញ្ចឹមក្មេង/មើលថែក្មេង</p> <p>៩. ច្បាប់ដើមនៃកិច្ចព្រមព្រៀងជួលផ្ទះ ដែលមានឈ្មោះ មាតា បិតា/អាណាព្យាបាល និងកូន</p> | <p>១០. អត្តសញ្ញាណប័ណ្ណដែលមានសុពលភាពពីក្រសួងយានជំនិះ (DOT)</p> <p>១១. វិក្កយបត្រប័ណ្ណឥណទានថ្មីៗ</p> <p>១២. ប័ណ្ណសម្គាល់រថយន្ត ថ្មីៗ</p> <p>១៣. ប័ណ្ណសម្រាប់បោះឆ្នោត ដែលបង្ហាញពីអាស័យដ្ឋានបច្ចុប្បន្ន</p> <p>១៤. សេចក្តីវាយការណ៍ថ្មីៗពីធនាគារ ដែលបង្ហាញអាស័យដ្ឋានបច្ចុប្បន្ន</p> <p>១៥. លិខិតបង្ហាញចំនួនទឹកប្រាក់ពី IRS ឬ ប្រាក់ខែ និង ពន្ធផ្សេងៗ ដូចជា W2, 1040, 1099</p> <p>១៦. កន្ទុយសែកថ្មីៗពីកន្លែងធ្វើការ បង្ហាញពីអាស័យដ្ឋានបច្ចុប្បន្ន</p> <p>១៧. គេទទួលស្គាល់លិខិតពីកន្លែងជ្រកកោន ឬកន្លែងរស់នៅសម្រាប់សិស្សានុសិស្សដែលគ្មានទីលំនៅ</p> <p>១៨. ឯកសារលក់ផ្ទះដែលបានចុះហត្ថលេខា ព្រមទាំងឯកសារច្បាប់ដើមនៃការកាត់ឈ្មោះផ្ទះក្នុងកំឡុងពេល ៤៥ ថ្ងៃ នៃថ្ងៃកាត់ឈ្មោះ</p> |
|---|--|

៤) លិខិតបញ្ជាក់របស់មាតាបិតា ពីការចុះឈ្មោះ (ដែលមាន នៅក្នុង លិខិតចុះឈ្មោះសិស្ស EH40 ដែលសាលាបានផ្តល់ឲ្យ)

លិខិតដែលមានសម្បជបញ្ជាក់ បើសិនជាសិស្សធ្លាប់ ឬត្រូវបាន បញ្ឈប់បណ្តោះអាសន្ន ឬត្រូវបានដេញចេញពីសាលាដោយសារបទល្មើសដែលទាក់ទងនឹង គ្រឿងញៀន សុរា អាវុធ ធ្វើឲ្យមានរបួស ឬ អំពើហិង្សានៅក្នុងទីធ្លាសាលា ត្រូវប្រាប់ដល់សាលាសម្រាប់សិស្សដែលគេនឹងទទួលបានចូលរៀន។ 24 P.S. § 13-1304-A សាលាមិនអាចបដិសេធ ឬពន្យាការចុះឈ្មោះចូលរៀនរបស់ក្មេង ដោយសារព័ត៌មានដែលមាននៅក្នុងឯកសារពីការដាក់ទណ្ឌកម្ម ឬមាននៅក្នុងលិខិតសម្បជ នោះបានទេ។ ទោះជាយ៉ាងដូច្នោះក៏ដោយ ក្នុងពេលបច្ចុប្បន្ន បើសិនជាសិស្សត្រូវបានដេញចេញពីសាលា ដោយសារបទល្មើសនៃការមានអាវុធ សាលាអាចផ្តល់ឲ្យសិស្សនូវការអប់រំតាមវិធីផ្សេងទៀត ក្នុងកំឡុងពេលដែលសិស្សត្រូវបានដេញចេញពីសាលា។ 24 P.S. § 13-1317.2(e.1) បើសិនជា ឯកសារពីការដាក់ទណ្ឌកម្ម ឬលិខិតសម្បជ បង្ហាញឲ្យឃើញថាសិស្សធ្លាប់ត្រូវបានដេញចេញពីសាលា ដោយមូលហេតុក្រៅពីបទល្មើសនៃការមានអាវុធ សូមឲ្យសាលាពិនិត្យមើលការសិក្សា និងឯកសារនៃការសិក្សា ពីរបស់សិស្ស ដើម្បីសម្រេចមើលនូវការបម្រើ និងជំនួយ ដែលត្រូវផ្តល់ឲ្យនៅពេលចុះឈ្មោះរៀននៅក្រសួង។

៥) ការស្រង់បញ្ជីអំពីភាសាដែលនិយាយនៅផ្ទះ (ដែលមាននៅក្នុង លិខិតចុះឈ្មោះសិស្ស EH40 ដែលសាលាបានផ្តល់ឲ្យ)

សិស្សានុសិស្សទាំងអស់ដែលមកចុះឈ្មោះរៀននៅសាលាជាលើកទីមួយ ត្រូវធ្វើការស្រង់មើលភាសាដែលនិយាយនៅផ្ទះ ដែលស្របតាមការតម្រូវរបស់ ការិយាល័យសិទ្ធិប្រជាពលរដ្ឋ នៃក្រសួងអប់រំរបស់សហរដ្ឋអាមេរិក។ មិនអាចពន្យាការចុះឈ្មោះរបស់សិស្ស ដើម្បីធ្វើការស្រង់មើលភាសាដែលនិយាយនៅផ្ទះ បានទេ។